



កិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែន

Cross Border Trade Facilitation



ធ្វើបទបង្ហាញដោយ: លោក យួន វីរៈ

អនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងពាណិជ្ជកម្ម



មាតិកា

1. កិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែន
2. បញ្ហាប្រឈមផ្នែកវិធានការមិនមែនពន្ធតយ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម
3. កិច្ចព្រមព្រៀងអនាម័យ និងភូតតាមអនាម័យក្រោមអង្គការពាណិជ្ជកម្មពិភពលោក
4. បញ្ហតែមួយ
5. កិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
6. សេចក្តីបញ្ចប់

កិច្ចសម្រួលពាណិជ្ជកម្ម

គោលនយោបាយពាណិជ្ជកម្ម

- គោលនយោបាយពាណិជ្ជកម្មសំដៅទៅលើបញ្ញត្តិ និងកិច្ចព្រមព្រៀងនានា ដែលត្រួតពិនិត្យលើការនាំចូលពីនិងការនាំចេញទៅប្រទេសក្រៅ។ គោលនយោបាយពាណិជ្ជកម្មក៏សំដៅផងដែរទៅលើ វិធានពាណិជ្ជកម្ម។

នីតិវិធីពាណិជ្ជកម្ម

- សំណុំនៃនីតិវិធី គោលនយោបាយ និងការត្រួតពិនិត្យ ដែលបានដាក់ចេញដោយរដ្ឋាភិបាលតាមរយៈភ្នាក់ងាររដ្ឋាភិបាលផ្សេងៗគ្នា ក្នុងគោលបំណងនាំចេញ ឬនាំចូលទំនិញនិងសេវាកម្ម ចូលទៅក្នុង ឬចេញទៅប្រទេសផ្សេង។

កិច្ចសម្រួលពាណិជ្ជកម្ម

វត្ថុបំណងនៃកិច្ចសម្រួលពាណិជ្ជកម្ម

- ពន្លឿនការធ្វើបំលាស់ទី ការបញ្ចេញ និងនីតិវិធីនៃការបញ្ចេញទំនិញ រួមទាំងទំនិញឆ្លងកាត់។
 - ធ្វើសាមញ្ញកម្ម ទំនើបកម្ម និងសុខដុមនីយកម្មនៃដំណើរការនាំចេញ និងនាំចូល
 - វិធានការនានាសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងគយនិងអាជ្ញាធរទទួលបន្ទុកដទៃទៀតពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម
 - បច្ចេកវិទ្យាទំនើបត្រូវបានលើកទឹកចិត្តក្នុងការអនុវត្តដើម្បីពន្លឿននីតិវិធីពាណិជ្ជកម្ម។

បញ្ហាប្រឈមផ្នែកវិធានការមិនមែនពន្ធគុយ និងរបាំង បច្ចេកទេសពាណិជ្ជកម្ម

➤ និយមន័យ

វិធានការមិនមែនពន្ធគុយ និងរបាំងពាណិជ្ជកម្មមិនមែនពន្ធគុយ

- និយមន័យផ្លូវការនៃវិធានការមិនមែនពន្ធគុយគឺមានភាពទូលំទូលាយ។ វិធានការមិនមែនពន្ធគុយ គឺជាវិធានការបែបគោលនយោបាយ ផ្សេងពីវិធានការពន្ធគុយទូទៅ ដែលអាចមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើពាណិជ្ជកម្មទំនិញអន្តរជាតិ បម្រែបម្រួលបរិមាណដែលធ្វើពាណិជ្ជកម្ម ឬថៃ ឬក៏ទាំងពីរ។ របាំងពាណិជ្ជកម្មមិនមែនពន្ធគុយ គឺជារបាំងពាណិជ្ជកម្មដែលរឹតបន្តឹងការនាំចូលឬនាំចេញទំនិញឬសេវាកម្មតាមរយៈយន្តការនានា ផ្សេងពីការដាក់ពន្ធ។ -

បញ្ហាប្រឈមផ្នែកវិធានការមិនមែនពន្ធកម្ម និងរដ្ឋប្រតិបត្តិ បច្ចេកទេសពាណិជ្ជកម្ម

➤ និយមន័យ

រដ្ឋប្រតិបត្តិបច្ចេកទេសពាណិជ្ជកម្ម

- រដ្ឋប្រតិបត្តិបច្ចេកទេសពាណិជ្ជកម្ម គឺជាប្រព័ន្ធបច្ចេកទេស សង្គម និង នីតិវិធីវាយតម្លៃអនុលោមភាព ដែលត្រូវបានចាត់ទុកថាជាការរើសអើង និងបង្កើតជាឧបសគ្គមិនចាំបាច់ដល់ការធ្វើពាណិជ្ជកម្ម។ - World

Trade Organization (WTO)

កិច្ចព្រមព្រៀងអនាម័យ និងភូតកាមអនាម័យក្រោមអង្គការ ពាណិជ្ជកម្មពិភពលោក

➤ កិច្ចព្រមព្រៀងអនាម័យ និងភូតកាមអនាម័យ

អ្វីទៅជាវិធានការអនាម័យ និងភូតកាមអនាម័យ

- *វិធានការអនាម័យ និងភូតកាមអនាម័យដែលត្រូវបានអនុវត្ត គឺមានគោលបំណងការពារជីវិតមនុស្ស សត្វ និងរុក្ខជាតិ ឬការពារសុខភាពដែលកើតពីពពួកសត្វល្អិត និងជំងឺនានាដែលអាចឆ្លងចូលតាមរយៈទំនិញកសិកម្មដែលត្រូវបាននាំចូល។*

កិច្ចព្រមព្រៀងអនាម័យ និងភូតតាមអនាម័យក្រោមអង្គការ ពាណិជ្ជកម្មពិភពលោក

- សិទ្ធិរបស់រាល់សមាជិក ក្នុងកាធានាថាអ្នកប្រើប្រាស់របស់ប្រទេសខ្លួនកំពុងត្រូវបានផ្គត់ផ្គង់នូវចំណីអាហារដែលមានសុវត្ថិភាពក្នុងការទទួលទាន។
- បញ្ហាប្រឈម៖
 - និយមន័យនៃ **សុវត្ថិភាព**
 - ការការពារ និងគាំពារនិយម
 - តើយើងអាចធានាយ៉ាងដូចម្តេចថាការវិភាគបន្តិចផ្នែកសុខភាព និងបញ្ញត្តិសុវត្ថិភាពនានាកំពុងមិនត្រូវបានប្រើប្រាស់ដើម្បីជាលេសក្នុងការការពារអ្នកផលិតក្នុងស្រុក?

កិច្ចព្រមព្រៀងអនាម័យ និងភូតកាមអនាម័យក្រោមអង្គការ ពាណិជ្ជកម្មពិភពលោក

➤ កិច្ចព្រមព្រៀងអនាម័យ និងភូតកាមអនាម័យ ចង្អុលបង្ហាញលើ៖

- បញ្ញត្តិធានាត្រូវផ្អែកលើវិទ្យាសាស្ត្រ
- ការប្រើប្រាស់អនុសាសន៍ និងស្តង់ដារបែបអន្តរជាតិ
 - UN Food and Agriculture Organization (FAO);
 - International Plant Protection Convention (IPPC);
 - Office International Des Epizooties (OIE);
 - Codex Alimentarius (FAO & World Health Organization)
 - Pest Management and Residual Analysis (PRA) - FAO



កិច្ចព្រមព្រៀងអនាម័យ និងភូតកាមអនាម័យក្រោមអង្គការ ពាណិជ្ជកម្មពិភពលោក

- កិច្ចព្រមព្រៀងអនាម័យ និងភូតកាមអនាម័យ ក៏ចង្អុលបង្ហាញផងដែរលើ៖
 - ការប្រើប្រាស់ឧបករណ៍គ្រប់គ្រងហានិភ័យ
 - កិច្ចព្រមព្រៀងស្តីពីភាពទទួលស្គាល់គ្នាទៅវិញទៅមកលើវិញ្ញាបនបត្រមន្តិ ពិសោធន៍។



និយមន័យនៃបញ្ជីតែមួយ

- បញ្ជីតែមួយត្រូវបានកំណត់ថាជាទឹកនៃដៃអនុញ្ញាតឱ្យភាគីដែលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនិងដឹកជញ្ជូន ដើម្បីបង្ហាញពីមានពាក់ព័ន្ធនឹងស្តង់ដារ និងឯកសារនានាក្នុងទីតាំងចេញចូលតែមួយដើម្បីបំពេញតម្រូវការបទបញ្ញត្តិពាក់ព័ន្ធនឹងការនាំចូល ការនាំចេញ និងការឆ្លងកាត់ (Transit) - World Customs Organization
- ដូចដែលបានកំណត់ជាក់លាក់ក្នុងអនុសាសន៍ UN/CEFACT លេខ៣៣ ទស្សនៈទាននៃបញ្ជីតែមួយដែលគ្របដណ្តប់ក្នុងគោលការណ៍ណែនាំទាំងនេះ សំដៅលើទឹកនៃដៃអនុញ្ញាតឱ្យភាគីដែលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនិងដឹកជញ្ជូន ដើម្បីបង្ហាញពីមានពាក់ព័ន្ធនឹងស្តង់ដារ និងឯកសារនានាក្នុងច្រកចេញចូលតែមួយដើម្បីបំពេញតម្រូវការបទបញ្ញត្តិពាក់ព័ន្ធនឹងការនាំចូល ការនាំចេញ និងការឆ្លងកាត់ទំនិញ (Transit)។ ប្រសិនបើមានគឺអេឡិចត្រូនិក ទិន្នន័យបុគ្គលគួរតែត្រូវបានផ្ទេរបញ្ជូនតែម្តងប៉ុណ្ណោះ។

និយមន័យនៃបញ្ជីតែមួយ

កិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មក្រោមអង្គការពាណិជ្ជកម្មពិភពលោក

➤ ៤. បញ្ជីតែមួយ (Single Window)

- ៤.១ សមាជិកត្រូវខិតខំបង្កើត ឬ រក្សាទុកបញ្ជីតែមួយ ដែលអាចឱ្យពាណិជ្ជករដាក់ឯកសារនិង/ឬទិន្នន័យតម្រូវសម្រាប់ការនាំចូល ការនាំចេញ ឬ ការឆ្លងកាត់ទំនិញ តាមរយៈប្រកបចេញចូលតែមួយ ជូនអាជ្ញាធរឬស្ថាប័នចូលរួម។ ក្រោយការពិនិត្យឯកសារនិង/ឬទិន្នន័យនោះដោយអាជ្ញាធរឬស្ថាប័នចូលរួម លទ្ធផលត្រូវជូនដំណឹងដល់អ្នកស្នើសុំ តាមរយៈបញ្ជីតែមួយ ឱ្យបានទាន់ពេល។
- តាមដែលអាចធ្វើទៅបាន និងអាចអនុវត្តបាន សមាជិកត្រូវប្រើព័ត៌មានវិទ្យាដើម្បីគាំទ្របញ្ជីតែមួយនេះ។

កិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

កិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

- អនុសាសន៍អន្តរជាតិ - ផ្ដោតលើការនាំចូលតាមប្រព័ន្ធអេឡិចត្រូនិក (Air Freight)
 - ការបញ្ចេញឱ្យបានលឿនសម្រាប់ការនាំចូល។
 - បញ្ចេញទំនិញមុនផ្អែកលើការគ្រប់គ្រងហានិភ័យ
- វិធានការសម្រួលពាណិជ្ជកម្មភាគច្រើនមានប្រយោជន៍ដល់អ្នកទិញក្នុងស្រុក និងអ្នកលក់ក្រៅស្រុក។

បញ្ហាប្រឈម - អ្នកលក់ក្នុងស្រុក

- កង្វះសមត្ថភាពផ្នែកព័ត៌មានវិទ្យា
- កង្វះបទពិសោធន៍ក្នុងការយល់ដឹងពីនីតិវិធីពាណិជ្ជកម្ម
 - ថ្លៃដើមខ្ពស់ - ពាក់ព័ន្ធការបញ្ចេញទំនិញរបស់ភាគីទី៣
- ថ្លៃដឹកជញ្ជូន - ការដឹកជញ្ជូនតាមអាកាស - ថ្លៃ
- ជម្រើសផ្សេង - ការប្រើប្រាស់ e-marketplace
 - បំពេញសេវាកម្ម (Fulfillment Services)

គុណប្រយោជន៍

- ពង្រឹង MSME/SME
- ធ្វើឱ្យប្រសើរឡើងការចូលរួមចំណែកដល់រដ្ឋាភិបាលតាមរយៈពន្ធ - ប្រាក់ចំណូល
- វិធានការសម្រួលពាណិជ្ជកម្មដ៏ទាក់ទាញ - ធ្វើឱ្យប្រសើរឡើងនូវសេវាកម្មដោយទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក (Local E-marketplace)
- ទាក់ទាញនូវទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិកសកលដែលបង្កើតឡើងក្នុងប្រទេសម៉ុងហ្គោលី។



សេចក្តីបញ្ចប់

កិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនមានគោលបំណងកាត់បន្ថយគម្លាយនៃខ្សែ
ច្រវ៉ាក់ផ្គត់ផ្គង់ បង្កើនការធ្វើពាណិជ្ជកម្ម និងអ្វីដែលសំខាន់នោះគឺនឹងកាត់
បន្ថយការចំណាយដែលកើតពីគម្លាតនៃពាណិជ្ជករប្រមាណ១២ ទៅ១៥%
ប្រសិនបើត្រូវបានអនុវត្តពេញលេញដោយសមាជិកទាំងអស់។



សូមអរគុណ

ចំពោះការយកចិត្តទុកដាក់ស្តាប់ !